

របាយការណ៍ ប្រចាំឆ្នាំ ២០២០

របាយការណ៍ហិរញ្ញវត្ថុសង្ខេប ២០២០

ទ្រព្យសកម្មសរុប	៣៥,៣៨ លាន ដុល្លារ
បំណុលសរុប	៣,៩ លាន ដុល្លារ
មូលធនសរុប	៣១,៤ លាន ដុល្លារ
ផលលើទ្រព្យសកម្ម	០,៦១%
ផលលើមូលធន	០,៦៩%

ព័ត៌មានទូទៅប្រចាំឆ្នាំ ២០២០

សាខាសរុប	៤
បុគ្គលិកសរុប	៧៣
បរិមាណឥណទានសរុប	១២,៨៤ លាន ដុល្លារ
ចំនួនឥណទានសរុប	៩៣២

មាតិកា

ប្រវត្តិសង្ខេបរបស់ស្ថាប័ន

សារពីប្រធានក្រុមប្រឹក្សាភិបាល	3
សូចនាករនៃការអនុវត្តហិរញ្ញវត្ថុសំខាន់ៗ	4
ប្រវត្តិស្ថាប័ន	5
ទស្សនៈវិស័យ និង បេសកកម្មរបស់ស៊ីអិមខេ	5
រចនាសម្ព័ន្ធរបស់គ្រឹះស្ថាន	6
ក្រុមប្រឹក្សាភិបាល	7
គោលនយោបាយនិងកំណត់ត្រាការអនុវត្ត	11

លទ្ធផលអាជីវកម្មរបស់ស្ថាប័ន

លទ្ធផលអាជីវកម្ម	18
ផលិតផល និងសេវាកម្ម	20
តំណាងក្រុមហ៊ុន	21
គម្រោងអាជីវកម្មសំរាប់៣ឆ្នាំបន្ទាប់	23

របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករឯករាជ្យ

សេចក្តីបញ្ជាក់លើរបាយការណ៍ហិរញ្ញវត្ថុរបស់អភិបាល	24
របាយការណ៍របស់សវនករឯករាជ្យ	29
របាយការណ៍ហិរញ្ញវត្ថុ	33

សារពីប្រធានក្រុមប្រឹក្សាភិបាល

រយៈពេល៣ឆ្នាំកន្លងមក ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីអិមខេ ម.ក បានកសាងកេរ្តិ៍ឈ្មោះ និងបានផ្តល់ឥណទានជូនដល់អតិថិជនដែលមានចំណូលកំរិតទាប និងមធ្យមនៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០២០នេះ យើងបានបម្រើអតិថិជនជាង៨០០០នាក់ ដែលមានតម្រូវការផ្ទាល់ខ្លួន និងតម្រូវការសំរាប់អាជីវកម្ម តាមរយៈទីតាំងទាំង៤ ដែលមាននៅភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។ ជាមួយនឹងដើមទុនសរុបចំនួន ៣១លានដុល្លារអាមេរិក យើងបានផ្តល់ឥណទានសរុបប្រហែល ១៣លានដុល្លារ ជូនដល់អតិថិជនជាង៩០០នាក់ និងទទួលបានប្រាក់ចំណូលសរុបប្រមាណជាង ២១៥ ០០០ដុល្លារ។

ក្រៅពីនេះ ស៊ីអិមខេ នឹងបន្តពង្រឹងសេវាកម្មរបស់ខ្លួន និងផ្តល់នូវផលិតផលនិងសេវាកម្មថ្មីៗ និងចម្រុះដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ជាការពិតយើងកំពុងជំរុញស្ថាប័នមួយនេះឱ្យមានភាពប្រសើរឡើង ដើម្បីក្លាយខ្លួនជាធនាគារពាណិជ្ជក្នុងពេលឆាប់ៗនេះ ហើយយើងជឿជាក់ថាអាជ្ញាប័ណ្ណថ្មីនេះនឹងអនុញ្ញាតឱ្យយើងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសលទ្ធភាពក្នុងការផ្តល់នូវប្រាក់កម្ចី និងការអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗសម្រាប់អតិថិជនដែលតែងតែផ្តល់ការទុកចិត្តមកលើស្ថាប័នមួយនេះ។




យើងបានផ្លាស់ប្តូររចនាសម្ព័ន្ធក្រុមហ៊ុនជាមួយអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ និងថ្នាក់គ្រប់គ្រងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំ ដើម្បីកាត់បន្ថយហានិភ័យ និងពង្រឹងការគ្រប់គ្រងផ្ទៃក្នុងរបស់យើង ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ សំខាន់ជាងនេះទៅទៀត គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការហានិភ័យ គឺជាក្រុមអ្នកជំនាញ កម្រិតក្រុមប្រឹក្សាភិបាល នឹងធ្វើការត្រួតពិនិត្យនិងពង្រឹងអភិបាលកិច្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

តាងនាមឱ្យម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល ខ្ញុំសូមទទួលស្គាល់សមិទ្ធផលក្នុងឆ្នាំ២០២០ ដែលទទួលបានពីការគាំទ្រយ៉ាងខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធរួមមានអតិថិជន អាជ្ញាធរពាក់ព័ន្ធជាពិសេសធនាគារជាតិនៃកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនិងបុគ្គលិកដែលបានខិតខំ ប្រឹងប្រែងយ៉ាងអស់ពីកំលាំងកាយចិត្ត ចំពោះស្ថាប័នមួយនេះរហូតមក។

នៅឆ្នាំ ២០២១ ជាមួយនឹងយុទ្ធសាស្ត្រនិងទស្សនវិស័យថ្មីរបស់យើង យើងប្តេជ្ញាចិត្តចំពោះអតិថិជននិងម្ចាស់ភាគហ៊ុនថាយើងនឹងខិតខំបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅរបស់យើងនិងបញ្ជាក់ពីជំហររបស់យើងនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។


លោកស្រី Liu Dan
ប្រធានក្រុមប្រឹក្សាភិបាល


សូចនាករនៃការអនុវត្តហិរញ្ញវត្ថុសំខាន់ៗ



ប្រវត្តិសាស្ត្រ

រយៈពេលជាង១៤ឆ្នាំកន្លងមក ស៊ីអិមខេបានកសាងនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនជាប្រតិបត្តិករឥណទានជនបទមួយដែលទទួលបានការជឿទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា មានអតិថិជនជាង ៨០០០ នាក់មកពីគ្រប់តំបន់។

នៅខែកក្កដា ឆ្នាំ២០១៨ យើងបានប្រែក្លាយខ្លួនពីប្រតិបត្តិករឥណទានជនបទ មកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានចុះបញ្ជី យ៉ាងពេញលេញនៅធនាគារជាតិនៃកម្ពុជានិងនៅក្រសួងពាណិជ្ជកម្មដើម្បី ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ យើងមានមោទនភាពចំពោះក្រុមការងារដែលមានសមត្ថភាព ចម្រុះភាព និងបទពិសោធន៍ជាច្រើនឆ្នាំធ្វើការជាមួយគ្នា ដើម្បីនាំយើងទៅរកអនាគតមួយដ៏ក្លឹស្វាង។

ទស្សនៈវិស័យ និង បេសកកម្មរបស់ស៊ីអិមខេ



ចក្ខុវិស័យ


ចក្ខុវិស័យរបស់យើងគឺដើម្បីក្លាយខ្លួនជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ យើងព្យាយាមបំពេញតម្រូវការរបស់ធនាគារជាតិនៃកម្ពុជាដើម្បីក្លាយជាធនាគារពាណិជ្ជកម្មនាពេលអនាគតដ៏ខ្លីខាងមុខនេះនិងចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។



បេសកកម្ម

បេសកកម្មរបស់ស៊ីអិមខេគឺផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសដ៏ច្រើនសំបូររបប នៃសេវាកម្ម និងផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ។ គោលដៅចម្បងរបស់យើងគឺអមដំណើរអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យនិងភាពរុងរឿង។

របៀបសម្ព័ន្ធរបស់គ្រឹះស្ថាន



ជីវ:ប្រវត្តិរបស់សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី LIU DAN (ប្រធានក្រុមប្រឹក្សាភិបាល)



លោកស្រី LIU DAN បានចូលកាន់មុខតំណែងនៅ ស៊ីអិមខេ ម.ក ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាភិបាល ចាប់ពីខែមេសា ឆ្នាំ២០១៨។ លោកស្រីបានចាប់ផ្តើម ការងារ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យនៅឆ្នាំ ២០០០ដោយទទួលបាន ចំណេះដឹង យ៉ាងស៊ីជម្រៅ និងបទពិសោធន៍ យ៉ាងទូលំទូលាយផ្នែក ហិរញ្ញវត្ថុអស់រយៈពេលជាង ២០ឆ្នាំកន្លងមក។ តាម រយៈ មុខតំណែងផ្សេងៗ ក្នុងតួនាទីអ្នកគ្រប់គ្រងនៅក្នុងស្ថាប័ន ហិរញ្ញវត្ថុ និងក្រុមហ៊ុនប្រឹក្សាយោបល់ លោកស្រីក៏ទទួល

បានចំណេះដឹងជាក់លាក់ផ្នែកយុទ្ធសាស្ត្រ អភិបាលកិច្ច ប្រតិបត្តិការ ការអភិវឌ្ឍអាជីវកម្ម គោល នយោបាយនិងច្បាប់ ពន្ធ ការគ្រប់គ្រងផ្ទៃក្នុង និងផ្នែកគ្រប់គ្រងហានិភ័យ។

កាលពីមុនលោកស្រីធ្លាប់បម្រើការងារជាមួយក្រុមហ៊ុន HYZ Consulting Inc. នៅសហរដ្ឋអាមេរិក ហើយមុនពេលចូលកាន់មុខតំណែងនៅ ស៊ីអិមខេ ម.ក លោកស្រីក៏ជាប្រធានហិរញ្ញវត្ថុមួយរូបក្នុង ក្រុមហ៊ុននោះផងដែរ។ លោកស្រីទទួលខុសត្រូវលើយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គ្រប់គ្រង ការវិនិយោគ វិភាគលើទិន្នន័យប្រតិបត្តិការរបស់ក្រុមហ៊ុន រៀបចំផែនការថវិកា និងគ្រប់គ្រងក្រុម ហិរញ្ញវត្ថុនិងគណនេយ្យ។

លោកស្រីទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់នៃទីក្រុង Zhong Nan (ប្រទេសចិន)។ លោកស្រីក៏ទទួលបានបរិញ្ញាប័ត្រផ្នែកគណនេយ្យសាធារណៈមកពី ប្រទេសអូស្ត្រាលី និង វិញ្ញាបនប័ត្រផ្នែកសវនកម្មផ្ទៃក្នុង នៅវិទ្យាស្ថានគណនេយ្យសាធារណៈនៅ ប្រទេសចិន។

លោក LIN LIANG MING (អភិបាល)



លោក LIN LIANG MING កើតនៅឆ្នាំ ១៩៧៨ សញ្ជាតិចិន ជាអភិបាលក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថាន ស៊ីអិមខេ ម.ក។ លោកទទួលបានបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិន។ គាត់មានបទពិសោធន៍ ១១ឆ្នាំ ក្នុងការគ្រប់គ្រងអាជីវកម្មក្នុងតួនាទីជាអគ្គនាយករង និងមានបទពិសោធន៍ ៣ឆ្នាំ ក្នុងតួនាទីជាប្រធានគ្រប់គ្រងក្នុងក្រុមហ៊ុនប្រឹក្សាយោបល់សម្រាប់សហគ្រាស ការប្រឹក្សាគម្រោងគ្រប់គ្រងសំណង់ និងការធ្វើផែនការទីផ្សារ។ បច្ចុប្បន្នលោក LIN LIANG MING ធ្វើការនៅក្រុមហ៊ុន HYZ Consulting Inc (The Oversea Development Corporation) ជាអ្នកចាត់ការទូទៅ ដែលទទួលខុសត្រូវលើការវិនិយោគទ្រព្យសម្បត្តិក្រៅប្រទេសរួមមានហិរញ្ញវត្ថុអី និងអចលនទ្រព្យ។

លោក WANG XUEQIANG (អភិបាល)



លោក WANG XUEQIANG កើតនៅឆ្នាំ ១៩៦៨ មានសញ្ជាតិចិន ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ស៊ីអិមខេ ម.ក។ លោកមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យជាង ២៩ឆ្នាំ ក្នុងស្ថាប័នហិរញ្ញវត្ថុនិងគណនេយ្យ។ លោកមានមុខតំណែងជាអ្នកគ្រប់គ្រងជាច្រើន និងធ្លាប់ជាប្រធានផ្នែកហានិភ័យនៅ Team rise Group ទទួលបន្ទុកក្នុងការរៀបចំរចនាសម្ព័ន្ធខាងក្នុងរបស់ក្រុមហ៊ុន ការចរចាគម្រោង និងរៀបចំកិច្ចព្រមព្រៀងផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះលោក WANG ក៏មានភាពស្ទាត់ជំនាញក្នុងការអនុវត្តស្តង់ដារគណនេយ្យសាជីវកម្ម ច្បាប់សារពើពន្ធ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងច្បាប់ក្រុមហ៊ុន។ លោកមានសមត្ថភាពរៀនសូត្រឆាប់រហ័ស និងមានអាកប្បកិរិយាការងារម៉ឺងម៉ាត់។

លោក ZHANG YONG (ជាអភិបាល និងជាអគ្គនាយកប្រតិបត្តិ)



លោក ZHANG YONG កើតក្នុងឆ្នាំ ១៩៦៦ សញ្ជាតិចិន ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិក្រុមហ៊ុនស៊ីអិមខេ ម.ក។ គាត់ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត

ផ្នែករដ្ឋបាលពាណិជ្ជកម្មនៅសាកលវិទ្យាល័យវេលស៍។ គាត់មានបទពិសោធជាច្រើនឆ្នាំ ក្នុងការគ្រប់គ្រងក្រុមហ៊ុននិងអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង។ គាត់បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុន Teamrise Group ចាប់តាំងពីឆ្នាំ ២០១០ ហើយគាត់បានជួយឱ្យក្រុមហ៊ុនទទួលបានជោគជ័យនិងកាន់កាប់សហគ្រាសជាច្រើនក្នុងវិស័យ សាង

សង់ផ្លូវដែក ឧបករណ៍ថែទាំឃានយន្ត ឃានយន្តគ្មានមនុស្សបើក ការថែទាំសុខភាពនិងឧស្សាហកម្មសុខភាពជីវសាស្ត្រ និងអភិបាលកិច្ចបរិស្ថានល្អ។

កញ្ញា MIN YING (អភិបាល)



កញ្ញា MIN YING កើតក្នុងឆ្នាំ ១៩៨៨ ជាជនជាតិចិន ជាសមាជិកក្រុមប្រឹក្សាភិបាលនៃស៊ីអិមខេ ម.ក។ គាត់ទទួលបានបរិញ្ញាបត្រ ភាសាអង់គ្លេសផ្នែកជំនួញបរទេសនៅសាកលវិទ្យាល័យហ្វ៊ីក្នុងប្រទេសចិន។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន កញ្ញាបានចូលបំរើការងារក្នុងក្រុមហ៊ុន Teamrise Group ចាប់តាំងពីឆ្នាំ ២០១៥ ក្នុងតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុនៃប្រតិបត្តិការ ក្រៅប្រទេស និងមានទំនួលខុសត្រូវក្នុង

ផែនការគ្រប់គ្រងថវិការ និងត្រួតពិនិត្យរាល់សកម្មភាពហិរញ្ញវត្ថុទាំងអស់នៅក្នុងក្រុមហ៊ុន។ ក្រៅពីវិស័យហិរញ្ញវត្ថុកញ្ញាក៏ជាអ្នកទទួលខុសត្រូវក្នុងការសម្របសម្រួលនិងកសាងទំនាក់ទំនងផ្នែករដ្ឋបាលជាមួយអាជ្ញាធរពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស។ ជាមួយនឹងការតស៊ូនិងការប្តេជ្ញាចិត្តខ្ពស់ កញ្ញាក៏ទទួលបានការទុកចិត្តពីម្ចាស់ភាគហ៊ុនហើយត្រូវបានតែងតាំងដោយក្រុមហ៊ុន WHZ (Singapore) Holding PTE ក្នុងនាមជាតំណាងស្របច្បាប់របស់ក្រុមហ៊ុន និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗរបស់ក្រុមហ៊ុនផងដែរ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើង យ៉ាងត្រឹមត្រូវដើម្បីចង្អុលបង្ហាញ នូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង លទ្ធផលហិរញ្ញវត្ថុ និង លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

(ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផលនិងប្រុងប្រយ័ត្នហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។

(ខ) គោរពតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការខុសប្លែកពីនេះដើម្បីបង្ហាញភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

(គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននិងរក្សាទុកនូវបញ្ជីគណនេយ្យ ឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។

(ឃ) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាង ព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់ មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការ ក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង

(ង) ត្រួតពិនិត្យ និង ដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

គោលនយោបាយនិងកំណត់ត្រាការអនុវត្ត

ការជ្រើសរើសអភិបាល

ក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលដែលបានប្រមូលផ្តុំដោយសមាជិកចំនួន ៥នាក់។ សមាជិកក្រុមប្រឹក្សាភិបាលនីមួយៗត្រូវបានតែងតាំងដោយភាគទុនិកតាមរយៈ សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន។ នាយកគ្រប់គ្រងដំបូងនិងអភិបាលនីមួយៗដែលបានតែងតាំងកាន់មុខតំណែងរយៈពេល២ឆ្នាំហើយអាចនឹងត្រូវបន្តជាថ្មីស្របតាមសេចក្តីសម្រេច របស់ម្ចាស់ភាគហ៊ុន។

ម្ចាស់ភាគហ៊ុនអាចដកតំណែងនាយកណាមួយចេញ ដោយសេចក្តីសម្រេចរបស់ភាគទុនិកដែលតំណាងដោយ៦០% នៃសម្លេងគាំទ្រនៅក្នុងក្រុមហ៊ុន នៅពេលណាមួយក៏បាន ដោយមានឬគ្មានមូលហេតុ។ ប្រសិនបើគ្មានអភិបាលណាមួយកាន់តំណែងឬមានការលាលែងពីតំណែងកើតឡើងមុនពេលផុតកំណត់នៃអាណត្តិរបស់អភិបាល ម្ចាស់ភាគហ៊ុននឹងជ្រើសរើសអភិបាលផ្សេងទៀតដើម្បីបំពេញតួនាទីទំនេរនេះដោយមានសេចក្តីសម្រេចត្រឹមត្រូវ។

ប្រធានក្រុមប្រឹក្សាភិបាលត្រូវបានជ្រើសតាំង ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលទាំងមូល។ ប្រធានក្រុមប្រឹក្សាភិបាលនឹងធ្វើជាអធិបតីរាល់ការប្រជុំរបស់ក្រុមប្រឹក្សាភិបាលនិងមានអំណាចនិងកាតព្វកិច្ចក្នុងការកោះហៅប្រជុំ ផ្តួចផ្តើមគំនិត និងផ្តល់មតិយោបល់ទាក់ទងនឹងគោលនយោបាយរបស់ក្រុមហ៊ុន។

ការប្រជុំក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលត្រូវប្រជុំយ៉ាងតិចរៀងរាល់បីខែម្តង ឬអាចពន្យារពេលសមស្របណាមួយតាមតំរូវការ។ ក្រុមប្រឹក្សាអាចរៀបចំសំណើប្រជុំបន្ថែមស្របតាមការសម្រេចរបស់ប្រធានក្រុមប្រឹក្សាភិបាល។

ការត្រួតពិនិត្យផ្ទៃក្នុង

ក្រុមប្រឹក្សាភិបាលធ្វើការត្រួតពិនិត្យក្នុងសមាសភាពជាគណៈកម្មាធិការពីរផ្សេងគ្នា ដែលគណៈកម្មាធិការនីមួយៗទទួលខុសត្រូវ ត្រួតពិនិត្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនដើម្បីធានាថាក្រុមហ៊ុនសម្រេចបាននូវគោលដៅ អាជីវកម្មរបស់ខ្លួន និងដើម្បីជាផលប្រយោជន៍ដល់ម្ចាស់ភាគហ៊ុនទាំងអស់។

គណៈកម្មាធិការហានិភ័យ:

គណៈកម្មាធិការហានិភ័យរបស់ ស៊ីអិមខេ ស្ថិតក្នុងកម្រិតក្រុមប្រឹក្សាភិបាលហើយមានប្រធានជាប្រធានក្រុមប្រឹក្សានឹងសមាជិកជាថ្នាក់ដឹកនាំដែលមានបទពិសោធន៍ក្នុងប្រតិបត្តិការធនាគារនិងឥណទាន។

គណៈកម្មាធិការនេះធ្វើការវាយតម្លៃនិងសម្រេចចិត្តទាក់ទងនឹងក្របខ័ណ្ឌត្រួតពិនិត្យផ្ទៃក្នុងនិងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ។

គណៈកម្មាធិការរៀបចំការប្រជុំយ៉ាងហោចរៀងរាល់ ៣ ខែម្តងដែលដឹកនាំដោយប្រធាន។ គណៈកម្មាធិការត្រួតពិនិត្យហានិភ័យសំខាន់ៗនៅក្នុងយុទ្ធសាស្ត្រអាជីវកម្មដែលបានស្នើសុំ។ ធ្វើការណែនាំដល់ថ្នាក់ដឹកនាំ ស្តីពីការវិភាគហានិភ័យរបស់ក្រុមហ៊ុនដោយពិចារណាលើបរិយាកាសមាំគ្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននិងអនាគត។

សមាសភាពគណៈកម្មាធិការហានិភ័យរួមមាន:

- លោក Lin Liangming ជាប្រធាន
- លោកស្រី Liu Dan ជាសមាជិក
- កញ្ញា Min Ying ជាសមាជិក

គណៈកម្មាធិការសវនកម្ម:

គណៈកម្មាធិការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យភាពត្រឹមត្រូវនៃដំណើរការគណនេយ្យនិងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននិងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងទាក់ទងនឹងការអនុលោមតាមច្បាប់នានា។

យន្តការត្រួតពិនិត្យនេះក៏ផ្តល់នូវទំនុកចិត្តលើភាពសុចរិតនៃការអនុវត្តរបស់ក្រុមហ៊ុន។

គណៈកម្មាធិការសវនកម្មអនុវត្តតួនាទីរបស់ខ្លួនដោយពិនិត្យមើលលើវិសាលភាពនៃសវនកម្មផ្ទៃក្នុងនិងក្រៅដើម្បីចៀសវាងការចន្លោះណាមួយ។

សមាសភាពនៃគណៈកម្មាធិការសវនកម្មមានដូចខាងក្រោម:

- លោកស្រី Liu Dan ជាប្រធាន
- លោក Lin Liangming ជាសមាជិក
- កញ្ញា Min Ying ជាសមាជិក

គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍ណែនាំ និង គោលនយោបាយដែលត្រូវបានអនុម័តដោយក្រុមហ៊ុន ដើម្បី គ្រប់គ្រងហានិភ័យនានាដែលកើតឡើងនៅក្នុងសកម្មភាពអាជីវកម្មមានដូចខាងក្រោម៖



ហានិភ័យផ្នែកឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ប្រាក់ចំណូល និងការខាតបង់លើប្រាក់ដើមក្នុងទម្រង់ជា សំវិធានធនជាក់លាក់ដោយសារការមិនទូទាត់សងបំណុលរបស់អ្នកខ្ចីឬដៃគូពាណិជ្ជកម្ម តាមរយៈការផ្តល់ ឥណទាន និងសកម្មភាពវិនិយោគ ។

កត្តាចម្បងដែលនាំឲ្យមានហានិភ័យឥណទាន កើតចេញតាមរយៈឥណទានផ្តល់ដល់អតិថិជន។ ចំនួនហានិភ័យឥណទាននេះត្រូវបានបង្ហាញជាតម្លៃយោងរបស់ទ្រព្យសកម្មនៅក្នុងតារាងតុល្យការ។ សកម្មភាពឥណទានត្រូវបានណែនាំដោយគោលនយោបាយឥណទាន ដើម្បីធានាថាគោលបំណងទូទៅក្នុងការឲ្យខ្ចី បានសម្រេចជោគជ័យ ។ ឧទាហរណ៍ ឥណទានមានគុណភាពល្អ ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងសមស្រប។ គោលនយោបាយផ្តល់ឥណទាន បានបញ្ចូលនូវគោលនយោបាយផ្តល់កម្ចីគោលនយោបាយទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទានដែលត្រូវអនុវត្ត ដើម្បីកាត់បន្ថយនូវហានិភ័យឥណទាន និងដើម្បីធានាថាបានអនុលោមតាមគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ក្រុមហ៊ុនបានរក្សាទ្រព្យបញ្ចាំ សម្រាប់ធានាដល់ឥណទានផ្តល់ដល់អតិថិជនតាមទម្រង់ជាសិទ្ធិលើទ្រព្យ

បញ្ហា និងអ្នកធានា ។ ការប៉ាន់តម្លៃសមស្របគឺផ្អែកលើតម្លៃទ្រព្យបញ្ចាំដែលបានវាយតម្លៃនៅពេលឲ្យខ្ចី ហើយជាទូទៅមិនមានការកែប្រែឡើយ លើកលែងតែនៅពេលមានព្រឹត្តិការណ៍សំខាន់ណាមួយ ដែលអាច ប៉ះពាល់ដល់តំបន់ ឬស្ថានភាពរបស់ទ្រព្យបញ្ចាំនោះ ។

- (i) ការវាស់វែងហានិភ័យឥណទាន
- (ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ
- (iii) គោលនយោបាយក្នុងការកំណត់ឱនភាពនៃតម្លៃ និងការធ្វើសវិធានធន
- (iv) ការប្រឈមនឹងហានិភ័យឥណទាន

ហានិភ័យផ្នែកប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃ ដំណើរ ការផ្ទៃក្នុង ធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តាលមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈ ដំណើរការ គ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតរួចហើយ ការត្រួតពិនិត្យ និងការវាយការណ៍ ឲ្យបានត្រឹម ត្រូវពីសកម្មភាពអាជីវកម្ម ធ្វើឡើងដោយផ្នែកត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីផ្នែកអាជីវកម្ម និងការ ត្រួតពិនិត្យដែលផ្តល់ដោយអ្នកគ្រប់គ្រង។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងគោលនយោបាយត្រួតពិនិត្យ ច្បាស់លាស់មួយ។ គោលនយោបាយ និង វិធានការត្រួតពិនិត្យផ្ទៃក្នុងនីមួយៗត្រូវបានអនុវត្ត។ វិធាន ទាំងនេះរួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធត្រួតពិនិត្យ ការរៀបចំនូវ នីតិវិធី និងឯកសារសំអាង។ ទាំងនេះត្រូវត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិ ភ័យប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុ ។

ហានិភ័យផ្នែកទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬអត្រាទីផ្សារដែលមានសមាសធាតុសំខាន់ពីរគឺហានិភ័យរូបិយប័ណ្ណ បរទេស និងហានិភ័យអត្រាការប្រាក់ ។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពជួញដូរ ត្រូវបានគ្រប់គ្រងដោយការកំណត់នូវទីផ្សារសម្រាប់ស្ថាន ភាពជួញដូររៀបរយនឹងកម្រិតហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណគឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុឡើងចុះបណ្តាល មកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។ ធនាគារអនុវត្តនយោបាយ ដោយរក្សាគម្លាតពីអត្រាប្តូរប្រាក់បរទេសធំៗ ។ សម្រាប់អត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសដែលពាក់ព័ន្ធប្រតិបត្តិការ ត្រូវធ្វើការកំណត់នូវដែនកំណត់ទុកជាមុនដើម្បីទប់ស្កាត់ការខាតបង់ ។

ក្រុមហ៊ុនធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាហើយប្រើរូបិយប័ណ្ណប្រាក់រៀល និង ដុល្លារអាមេរិក គឺអាចប្រឈមនឹងហានិភ័យរូបិយប័ណ្ណជាចំបងចំពោះរូបិយប័ណ្ណប្រាក់រៀល ។

ហានិភ័យរូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការជួញដូរក្នុងពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាចេញហើយ ដែលបានកំណត់ជារូបិយប័ណ្ណដែលមិនមែនជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរទឹកប្រាក់ គឺជាហានិភ័យដែលលំហូរទឹកប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារ ។ ហានិភ័យអត្រាប្តូរ ប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារការផ្លាស់ប្តូរ អត្រាការប្រាក់លើទីផ្សារ ។ កម្រិតការប្រាក់អាចកើនឡើងបណ្តាលមកពីការប្រែប្រួលនេះ ប៉ុន្តែអាចកាត់បន្ថយការខាតបង់ នៅក្នុងករណី ដែលមានបម្រែបម្រួលឥតរំពឹងទុកកើតឡើង ។ ក្នុងដំណាក់កាលនេះ អ្នកគ្រប់គ្រងក្រុមហ៊ុនមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការ ប្រាក់ដែលអាចកើតឡើងនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកគ្រប់គ្រងបានតាមដានយ៉ាងទៀងទាត់លើភាពមិនស៊ីគ្នានេះ។

ហានិភ័យអត្រាការប្រាក់កើតឡើងពីលទ្ធភាពនៃការផ្លាស់ប្តូរអត្រាការប្រាក់ ដែលអាចនឹងប៉ះពាល់ទៅដល់ប្រាក់ចំណេញនាពេលអនាគត ឬតម្លៃសមរម្យនៃឧបករណ៍ហិរញ្ញវត្ថុ ។ ក្រុមហ៊ុនត្រូវបានប្រឈមមុខនឹងហានិភ័យអត្រាការប្រាក់ ដែលជាលទ្ធផលនៃភាពមិនស៊ីគ្នានៃការកំណត់តម្លៃឡើងវិញនៃអត្រាការប្រាក់នៃទ្រព្យសកម្ម និងបំណុលតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ។

ក្រុមហ៊ុនមិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ជាមួយនឹងអត្រាការប្រាក់ប្រែប្រួល ។ ប្រាក់បញ្ញើស្របច្បាប់ និងសមតុល្យជាមួយនឹងធនាគារនានាដែលមានអត្រាការប្រាក់ថេរ សម្រាប់អំឡុងពេលនៃការដាក់ប្រាក់បញ្ញើ ។ ឥណទានផ្តល់ដល់អតិថិជន ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីដែលមានអត្រាការប្រាក់ថេរ ផ្អែកលើសមតុល្យដែលនៅសល់លើលក្ខខណ្ឌព្រមឯកភាព ។

ហានិភ័យផ្នែកសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សានូវទ្រព្យសកម្មងាយស្រួលឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដែលដល់កាលកំណត់សងដោយក្នុងតម្លៃដ៏សមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងក្រុមហ៊ុនបាន ត្រួតពិនិត្យយ៉ាងជិតជិតលើលំហូរទឹកប្រាក់ចេញចូល និងចំនួនគំលាតតាមកាលវេលា តាមរយៈការរាយការណ៍ជាប្រចាំ ។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីធានាថាទ្រព្យសកម្មងាយស្រួលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដល់កាលកំណត់សង ។




cmk
លទ្ធផលអាជីវកម្ម ២០២០




លទ្ធផលអាជីវកម្ម

ប្រាក់កម្ចីអាចត្រូវបានផ្តល់ជូនអតិថិជនរបស់យើងទាំងរូបិយប័ណ្ណរៀល និងដុល្លារ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២០ ប្រាក់កម្ចីមួយផ្នែកធំ ស្មើនឹង ៥៥% បានផ្តល់ដល់តម្រូវផ្នែកសំណង់។

ប្រាក់កម្ចីសរុប




យើងបម្រើដល់គ្រួសារខ្មែរភាគច្រើនក្នុងទីក្រុងនិងបណ្តាខេត្តដែលមានសាខានៅក្រុងភ្នំពេញ សៀមរាបនិងខេត្តព្រះសីហនុ។ ស៊ីអិមខេ មានឆន្ទៈនឹងជំរុញសមត្ថភាពដើម្បីឈានដល់គោលដៅរបស់យើងក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុល្អបំផុតដល់សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាដល់ក្រុមគ្រួសារកម្ពុជា។




ការផ្តល់ជូនឥណទានក្នុងឆ្នាំ២០២០

ជាមួយនឹងការរីករាលដាលជាសកលនៃវេរុស កូវីដ១៩ សមត្ថភាពសងគ្រលប់របស់អតិថិជនរបស់យើងត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ដើម្បីកាត់បន្ថយហានិភ័យឥណទានថ្នាក់ដឹកនាំ បានបន្ថយល្បឿននៃការផ្តល់ប្រាក់កម្ចីសម្រាប់អតិថិជនដែលមានហានិភ័យខ្ពស់និងមានទំនោរផ្តល់ប្រភពឥណទានដល់សហគ្រិនខ្នាតមធ្យមនិងធំដែលមានសមត្ថភាពទប់ទល់នឹងហានិភ័យបានរឹងមាំ។ យុទ្ធសាស្ត្រនេះគឺដើម្បីបង្កើនប្រសិទ្ធភាពនៃផលប៉ុន្តែប្រាក់កម្ចី។



កម្រិតឥណទានហានិភ័យក្នុងឆ្នាំ២០២០



ផលិតផល និងសេវាកម្ម

កម្ចីសំរាប់អាជីវកម្ម

ស៊ីអិមខេផ្តល់ប្រាក់កម្ចីជូនអតិថិជនទាំងប្រាក់រៀល និង ដុល្លារ សម្រាប់អាជីវកម្មគ្រប់ប្រភេទ ទាំងខ្នាតតូច និងមធ្យម រាប់ពីវិស័យកសិកម្មរហូតដល់វិស័យបច្ចេកវិទ្យា។ កម្ចីអាជីវកម្មរបស់យើងផ្តល់ អទិភាពដល់ម្ចាស់អាជីវកម្មធនតូចនិងមធ្យម ដើម្បីទទួលបាននូវការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុតាមតំរូវការ របស់ខ្លួន។

ម្ចាស់អាជីវកម្មអាចទទួលបានកម្ចីដោយមិនមានកំណត់ទំហំទឹកប្រាក់ (អាស្រ័យតាមលក្ខណៈ តម្រូវ) ដោយប្រើវិធីរំលោះទាំងដើមទាំងការ ប្រចាំខែជាមួយការប្រាក់ថេរឬថយតាមតំរូវការរបស់ខ្លួន។

គុណសម្បត្តិ:

- អាចជ្រើសរើសយកប្រាក់រៀល ឬប្រាក់ដុល្លារ
- ការប្រាក់សមរម្យ គណនាទៅលើប្រាក់ដើមដែលនៅសល់
- អាចបង់ប្រាក់នៅតាមសាខាទាំង៤របស់ស៊ីអិមខេដែលនៅជិតបំផុត
- រយៈពេលកម្ចីមានភាពបត់បែនទៅតាមតម្រូវការរបស់អ្នក
- រយៈពេល និងគម្រោងសងត្រឡប់មានច្រើនជំរើស ដែលសមស្របនឹងអាជីវកម្ម។

ហិរញ្ញប្បទានលើបំណុលចាស់

ជាប្រភេទឥណទានផ្តល់ជូនអតិថិជនដែលមានបំណុលនៅច្រើនស្ថាប័ន ហើយមានផលលំបាក ក្នុងការសងត្រឡប់ច្រើនកន្លែង ឬ ការសងប្រចាំខែមានកំរិតខ្ពស់ហួសសមត្ថភាពសងត្រឡប់របស់ខ្លួន។ អតិថិជនអាចមកទទួលការពិគ្រោះយោបល់ជាបុគ្គលិកជំនាញដើម្បីទទួលបានដំណោះស្រាយមួយដ៏ សមស្របតាមការចង់បានរបស់ខ្លួននៅគ្រប់ពេលវេលា។

រាល់ការសិក្សារបស់គណៈកម្មការឥណទានត្រូវផ្ដោតសំខាន់ទៅលើចំណូល ចំណាយ និងជា ពិសេសសមត្ថភាពក្នុងការសងត្រឡប់របស់អតិថិជន ដើម្បីជៀសវាងពីការជំពាក់បំណុលវន្តក។

ឥណទានសម្រាប់គេហដ្ឋាន

ស៊ីអិមខេ មើលឃើញថា វិស័យអចលនៈទ្រព្យគឺជាឧស្សាហកម្មដែលមានភាពជោគជ័យនៅក្នុង ប្រទេសកម្ពុជា។ ដើម្បីរួមចំណែកក្នុងទីផ្សារអចលនទ្រព្យដែលកំពុងកើនឡើងខ្លាំង យើងបានរចនា ផលិតផលប្រភេទនេះដើម្បីបំពេញនូវតម្រូវការចាំបាច់របស់អតិថិជនរបស់យើង។

លើសពីនេះទៀតដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការបំរើសេវាឥណទានដល់អតិថិជន ស៊ីអិមខេបានបន្ថយអត្រាការប្រាក់សម្រាប់ផលិតផលភាគច្រើនរបស់ខ្លួនឱ្យនៅត្រឹម ១២% ប្រចាំឆ្នាំ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះធ្វើឱ្យគ្រឹះស្ថានមានភាពប្រកួតប្រជែងខ្លាំងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដទៃទៀតដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា។

តំណាងក្រុមហ៊ុន

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនអោយបានទាន់ពេលវេលាគ្រឹះស្ថានមាន ការិយាល័យកណ្តាលនៅភ្នំពេញ និង ៤ សាខាដទៃទៀតដែលមាននៅសង្កាត់បឹងកេងកង សង្កាត់វត្ត ភ្នំ នៅក្រុងព្រះសីហនុ និងក្រុងសៀមរាប។ បុគ្គលិក ៧៣ នាក់ដែលមានបទពិសោធន៍ខ្ពស់អមដោយ ថ្នាក់ដឹកនាំ រឹងមាំនិងមានជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ។



សាខាភ្នំពេញ

ការិយាល័យកណ្តាល

ផ្ទះលេខ១៧១ ១៧៣ ផ្លូវ១១០ ភូមិ៣
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
ទូរស័ព្ទលេខ: Tel: 023 221 971 / 077 400 331
អ៊ីមែល: info@cmk.com.kh

សាខាព្រះអង្គឌួង (PAD)

ផ្ទះលេខ១៧១ ១៧៣ ផ្លូវ១១០ ភូមិ៣
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
ទូរស័ព្ទលេខ: 023 724 226 / 077 400 315
អ៊ីមែល: pad@cmk.com.kh

សាខាបឹងកេងកង (BKK)

ផ្ទះលេខ១៩៨E0, ផ្លូវប៉ាស្ទ័រ (ផ្លូវ៥១) កែង នឹង
ផ្លូវ៣៧០, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន
ទូរស័ព្ទលេខ: 023 727 624 / 077 400 327
អ៊ីមែល: bkk@cmk.com.kh

សាខាខេត្ត

សាខាក្រុងព្រះសីហនុ (SHV)

ផ្លូវមិត្តភាព (ហៅកាត់ផ្លូវ អូរ១), ភូមិ១,
សង្កាត់មិត្តភាព, ក្រុងព្រះសីហនុ, ខេត្តព្រះ
សីហនុ
ទូរស័ព្ទលេខ: 099 444 031 / 034 21 06 20
អ៊ីមែល: shv@cmk.com.kh


សាខាខេត្តសៀមរាប (SRP)

ផ្ទះលេខ៥៦៤, ផ្លូវទេពវង្ស, ភូមិមណ្ឌល១,
សង្កាត់ស្វាយដង្កំ, ក្រុងសៀមរៀប, ខេត្ត
សៀមរាប
ទូរស័ព្ទលេខ: 063 764 207 / 077 400 324
អ៊ីមែល: srp@cmk.com.kh

គម្រោងអាជីវកម្មសំរាប់៣ឆ្នាំបន្ទាប់

ដើម្បីសម្រេចបាននូវមហិច្ឆតាដ៏អស្ចារ្យរបស់យើងក្នុងការផ្លាស់ប្តូរសកម្មភាពអាជីវកម្មនាពេលបច្ចុប្បន្ន ទៅរកភាពប្រសើរជាងមុននាពេលខាងមុខនេះ ថ្នាក់ដឹកនាំកំពូលរបស់គ្រឹះស្ថានបានសំរេចបង្កើនល្បឿននិងអនុវត្តយុទ្ធសាស្ត្រថ្មីដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ដែលរាប់បញ្ចូលទាំងការផ្លាស់ប្តូរគោលដៅអតិថិជនថ្មីពីប្រាក់ចំណូលទាបនិងមធ្យម មកជាអតិថិជនដែលមានចំណូលមធ្យមនិងខ្ពស់ ដោយរចនាច្នៃប្រឌិតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីស្វាគមន៍អតិថិជនថ្មីរបស់យើងនៅឆ្នាំ២០២១ ។

គម្រោងក្នុងការផ្តល់ឥណទានក្នុងឆ្នាំ២០២១, ២០២២, ២០២៣



ប្រព័ន្ធធនាគារស្នូល

គ្រឹះស្ថានយើងបានវិនិយោគលើប្រព័ន្ធធនាគារស្នូលដែលមានឈ្មោះថា “FLEXCUBE” ដើម្បីធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូលបច្ចុប្បន្នរបស់យើងនិងដើម្បីកែលម្អដំណើរការផ្ទៃក្នុងរបស់យើងឱ្យកាន់តែប្រសើរឡើងទាក់ទងនឹង “ការផ្តល់សេវាកម្មអតិថិជន” ។ យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនវិសាលភាពអាជីវកម្មថ្មីរបស់យើងអោយមានភាពកាន់តែរីកចំរើន។



សេចក្តីបញ្ជាក់លើរបាយការណ៍ហិរញ្ញវត្ថុរបស់អភិបាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និង របាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីបានធ្វើសវនកម្មរបស់ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីអិមខេ ម.ក (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០។

សកម្មភាពចំបង

សកម្មភាពចំបងរបស់ក្រុមហ៊ុនគឺផ្តល់សេវាឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗជូនអតិថិជនក្នុងស្រុក តាមរយៈ ទីស្នាក់ការកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងសាខាតាមបណ្តាខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនមានការផ្លាស់ប្តូរលក្ខណៈនៃសកម្មភាពចំបងរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះទេ។

លទ្ធផលហិរញ្ញវត្ថុ និង លាភការ

លទ្ធផលហិរញ្ញវត្ថុសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២០ ត្រូវបានបង្ហាញក្នុងរបាយការណ៍លទ្ធផលលម្អិតនៅទំព័រទី១០នៃរបាយការណ៍សវនកម្ម។ ក្រុមប្រឹក្សាភិបាលមិនបានសម្រេចប្រកាស ឬបែងចែកភាគលាភសំរាប់ការិយបរិច្ឆេទនេះទេ។

ដើមទុនលក្ខន្តិកៈ

នៅក្នុងការិយបរិច្ឆេទនេះ ក្រុមហ៊ុនបានបង្កើនដើមទុនទៅ១១លានដុល្លារអាមេរិក ដែលមានតម្លៃ ១០០ដុល្លារអាមេរិកក្នុងមួយហ៊ុន(ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៩: ១,៥លានដុល្លារអាមេរិក)។ ក្រុមហ៊ុនបានទទួលការអនុម័តពីធនាគារជាតិ នៃកម្ពុជាទៅលើការបង្កើនដើមទុននៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២០។ នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលការអនុម័តពីក្រសួងពាណិជ្ជកម្មទៅលើការធ្វើវិសោធនកម្មទៅលើអនុស្សរណៈ និងលក្ខន្តិកៈរបស់ខ្លួន។

ទុនបម្រុងនិងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានជាប់សង្ស័យនិងពិបាកទារ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល

លបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យទាក់ទងទៅនឹងការលុបចោលឥណទានមិនល្អ ឬការធ្វើសំវិធានធនចំពោះឥណទានដែលជាប់សង្ស័យ និងមានការជឿជាក់ថា ឥណទានអាក្រក់ត្រូវបានគេលុបចោលនិងសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយចំនួននៃឥណទានមិនល្អដែលលុបចោល ឬសំវិធានធនចំពោះបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់រហូតដល់កំរិតទឹកប្រាក់សារវន្តណាមួយនោះទេ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីធានាថា បណ្តាទ្រព្យសកម្ម ក្រៅពីឥណទាន ដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាអោយបានស្មើនឹងតម្លៃកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយអោយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ។

មកដល់ថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើអោយប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវជាសារវន្តណាមួយនោះឡើយ។

ផែនទ្រព្យអកម្មនិងទ្រព្យអកម្មផ្សេងៗទៀត

មកដល់ថ្ងៃចេញរបាយការណ៍នេះគឺពុំមាន ៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុនដែលកើតមានឡើងនៅដំណាច់ការិយបរិច្ឆេទសំរាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ
- (ខ) ផែនទ្រព្យអកម្មណាមួយកើតមានឡើងចំពោះក្រុមហ៊ុនចាប់តាំងពីដំណាច់ការិយបរិច្ឆេទក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន និងដូចដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល គឺពុំមានផែនទ្រព្យអកម្មថាភាព ឬទ្រព្យអកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន ត្រូវបានទាមទារអោយសង ឬអាចនឹងត្រូវទាមទារអោយសងក្នុងរយៈពេល 12 ខែបន្ទាប់ពីថ្ងៃបញ្ចប់បញ្ជីនៃការិយបរិច្ឆេទដែលនឹងមានការប៉ះពាល់ ឬអាចនឹងមានការប៉ះពាល់ធំដុំដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញ កាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលអោយមានគូលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានចំនួនមិនត្រឹមត្រូវជាសារវន្តណាមួយនោះឡើយ។

ប្រការមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ពុំមានការប៉ះពាល់ធំដុំ ដោយប្រការ ឬកិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានប្រការ កិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្តនិង មិនធម្មតាបានកើតមានឡើងនៅក្នុងចន្លោះពេលរវាងថ្ងៃបិទបញ្ជីនៃការិយ បរិច្ឆេទ និងថ្ងៃចេញរបាយការណ៍នេះដែលអាចនាំអោយប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំដែលបានរាយការណ៍ នេះ។

ភាគហ៊ុនកាន់កាប់ដោយអភិបាល

ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់មានការទាក់ទិននៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនដោយផ្ទាល់នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនចូលរួមជាគូភាគីក្នុង គោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយក ភាគហ៊ុន ឬ លិខិតបំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃទៀតទេ។ ចាប់តាំងពីការិយបរិច្ឆេទហិរញ្ញវត្ថុឆ្នាំមុន ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុន និងក្រុមប្រឹក្សាភិបាល ឬរវាងក្រុមហ៊ុន និងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក, ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុធំដុំជាមួយ, ដោយឡែកតែប្រតិបត្តិការដូចមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចធ្វើការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង

យ៉ាងត្រឹមត្រូវដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសំរាប់ ការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សំរាប់ ការិយបរិច្ឆេទដែលបានចុះបញ្ជី។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវអោយក្រុមប្រឹក្សាភិបាល ៖

- អនុវត្តនូវគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោល ការណ៍ទាំងនេះជានិច្ចកាល,
- គោរពតាមគោលការណ៍គណនេយ្យ និងតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរ ជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) ហើយប្រសិនបើ ការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវអោយប្រើវិធានដទៃទៀតដែលខុសពីវិធានមុនៗ វិធានថ្មី នេះត្រូវបានបង្ហាញនិងពន្យល់អោយបានច្បាស់លាស់ និងកំណត់បរិមាណ នៃការប្រែប្រួល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ,
- ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជី គណនេយ្យអោយបានត្រឹមត្រូវ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធិភាព,
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម និងរៀបចំរបាយការណ៍ ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណី មិនសមរម្យក្នុងការសន្មតថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេល អនាគត, និង
- ត្រួតពិនិត្យនិងដឹកនាំក្រុមហ៊ុនអោយមានប្រសិទ្ធិភាពលើរាល់ការសំរេចចិត្តនិងចាត់វិធានការ ដែលមាន សារៈសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការនិងដំណើរការក្រុមហ៊ុន ហើយត្រូវ ប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវរាល់តម្រូវ ការដូច មានចែងខាងលើ។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាភិបាល

យើងខ្ញុំជាសមាជិកនៃក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីអិមខេ ម.ក សូមប្រកាសថា តាម យោបល់របស់យើងខ្ញុំ ៖

- លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ មិនមានការ ប៉ះពាល់ជាសារវន្តដោយប្រការ ឬកិច្ចការជំនួញ ឬនិងព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខ ណៈជាសារវន្ត និងមិន ធម្មតា ហើយប្រការឬកិច្ចការជំនួញ ឬនិងព្រឹត្តិការណ៍ណាមួយនោះ

ក៏ពុំបានកើតមានឡើងនៅក្នុងចន្លោះពេលចាប់ពីថ្ងៃបិទការិយបរិច្ឆេទមកទល់នឹងថ្ងៃចេញ
 របាយការណ៍នេះទេ ក្រៅពីអ្វីដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង

- របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានភ្ជាប់ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវ
 ទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលហិរញ្ញវត្ថុ
 និងស្ថានភាពលំហូរសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយ
 អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់
 សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”)។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយ ៖

លោកស្រី Liu Dan
 ប្រធានក្រុមប្រឹក្សាភិបាល

របាយការណ៍របស់សវនករឯករាជ្យ

មតិសវនកម្មឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន **គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីអិម ខេ ម.ក** (លំដាប់នេះតទៅហៅកាត់ថា “ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនា ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍លទ្ធផលលម្អិត, របាយការណ៍បម្រែបម្រួលមូលធន,របាយការណ៍លំហូរសាច់ប្រាក់នៃការិយបរិច្ឆេទខាងលើនិងកំណត់សំគាល់លើរបាយ ការណ៍ហិរញ្ញវត្ថុដោយមានគោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ។

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សំរាប់ ការិយបរិច្ឆេទដែលបានបញ្ចប់នាការិយបរិច្ឆេទខាងលើ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”)។

មូលដ្ឋាននៃមតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុ ជា។ ការទទួលខុសត្រូវរបស់យើងស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុង ផ្នែកនៃ **ការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយការណ៍ របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមតាមលក្ខខណ្ឌតម្រូវវិជ្ជាជីវៈដែល ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយ យើងខ្ញុំបានបំពេញការទទួលខុសត្រូវផ្សេងទៀតរបស់យើងខ្ញុំនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំង នេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុ សមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងទៀត

ថ្នាក់ដឹកនាំអ្នកទទួលខុសត្រូវចំពោះព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងទៀតដែលទទួល បាននៅកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ គឺជាព័ត៌មានដែលមាននៅក្នុងរបាយការណ៍ របស់ក្រុមប្រឹក្សាភិបាល ដូចមានចែងនៅទំព័រទី ១ ដល់ទី ៤ ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករទេ។

មតិរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងទៀតទេហើយយើងខ្ញុំមិន

ធ្វើការសន្និដ្ឋានលើការធានាណាមួយឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងទៀតហើយធ្វើការពិចារណាថា តើព័ត៌មានផ្សេងទៀតមានលក្ខណៈមិនសមស្របជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបាននៅក្នុងការធ្វើសវនកម្មឬបើមិនដូច្នោះទេ ថាតើវាទំនងជាមាននូវកំហុសឆ្គងជាសារវន្តដែរឬទេ។ ប្រសិនបើផ្អែកលើការងារដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថាមានព័ត៌មានខុសឆ្គងសំខាន់ៗនៃព័ត៌មានផ្សេងទៀតនេះ យើងខ្ញុំត្រូវរាយការណ៍អំពីករណីនេះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍នោះទេ។

ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចនៃរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយយោងទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) និងជាអ្នកទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយដែលចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំទទួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម បង្ហាញតាមការពាក់ព័ន្ធនូវករណីដែលទាក់ទងទៅនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មគណនេយ្យលើកលែងតែថ្នាក់ដឹកនាំមានបំណងដើម្បីជម្រះបញ្ជីក្រុមហ៊ុន ឬដើម្បីបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ឬមិនមានជម្រើសណាផ្សេងពីនេះ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានការធានាដោយសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ) និងដើម្បីចេញរបាយការណ៍សវនកម្មមួយដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាដោយសមហេតុផល គឺជាការធានាដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាមួយដែលសវនកម្មធ្វើឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាតែងតែរកឃើញកំហុសឆ្គងជាសារវន្ត

ណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើតឡើងពីការបន្ត ឬភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជារួម ពួកវាអាចនឹងត្រូវបានគេរំពឹងដោយសមរម្យថា នឹងមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ផ្នែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំធ្វើការវិនិច្ឆ័យប្រកបដោយ វិជ្ជាជីវៈ និងរក្សាមជ្ឈត្តនិយមវិជ្ជាជីវៈ នៅក្នុងការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់អត្តសញ្ញាណ និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុមិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ និងរៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់មតិរបស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងសំខាន់ៗ ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងកំហុសនៃការភាន់ច្រឡំដោយសារកំហុសឆ្គងនៃការក្លែងបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិត ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការមិនធ្វើតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ទទួលបានការយល់ដឹងអំពីការត្រួតពិនិត្យផ្ទៃក្នុងទាក់ទងនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- ធ្វើការវាយតម្លៃភាពត្រឹមត្រូវនៃគោលនយោបាយគណនេយ្យដែលបានប្រើ និងភាពសមហេតុផលនៃការ ប៉ាន់ប្រមាណគណនេយ្យ ប្រសិនបើមាន និងការបង្ហាញពាក់ព័ន្ធដែលធ្វើឡើងដោយថ្នាក់ដឹកនាំ ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគ្រឹះនិរន្តរភាពអាជីវកម្មនៃការចុះបញ្ជីគណនេយ្យរបស់ថ្នាក់ដឹកនាំ ដោយផ្អែកលើភស្តុតាងសវនកម្មដែលបានទទួល ថាភាពមិនប្រាកដប្រជាទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឱ្យមានការសង្ស័យយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនប្រាកដប្រជា តម្រូវឱ្យយើងខ្ញុំទាញការចាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំចំពោះការបង្ហាញព័ត៌មានដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឬប្រសិន បើការបង្ហាញបែបនេះមិនគ្រប់គ្រាន់ ត្រូវធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនតម្រូវឱ្យផ្អាកប្រតិបត្តិការអាជីវកម្ម ។

- ធ្វើការវាយតម្លៃលើការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញប្រតិបត្តិការ និងព្រឹត្តិការណ៍សំខាន់ៗក្នុង លក្ខណៈដែលសម្រេចបាននូវការបង្ហាញដោយសមស្រប ។

យើងខ្ញុំបានទាក់ទងទៅអ្នកដែលទទួលបន្ទុកអភិបាលកិច្ចក្រុមហ៊ុនអំពីបញ្ហាផ្សេងៗ ដូចជាវិសាលភាព និង ពេលវេលាសវនកម្ម និងបញ្ហាសំខាន់ៗដែលរកឃើញក្នុងកំឡុងពេលសវនកម្ម រួមមានកង្វះខាតសំខាន់ៗនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។

ម៉ូរីសុនកាក់ អិមខេអេ
 ក្រុមហ៊ុនគណនេយ្យជំនាញនិងសវនកម្មឯករាជ្យ

កាក់ គី
 ភាគទុនិកថ្នាក់ដឹកនាំ
 ថ្ងៃទី 19 ខែ មេសា ឆ្នាំ 2021



របាយការណ៍ហិរញ្ញវត្ថុ

តារាងតុល្យការ

ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សំគាល់	៣១ ធ្នូ ២០២០		៣១ ធ្នូ ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	4	21,721,610	87,863,912	4,656,948	18,977,063
ប្រាក់បញ្ញើនៅធនាគារនានា	5	254,487	1,029,400	278,258	1,133,901
ប្រាក់តម្កល់តាមច្បាប់	6	173,053	699,999	171,779	700,000
ឥណទានផ្តល់ដល់អតិថិជន-សុទ្ធ	7	12,212,345	49,398,936	10,296,839	41,959,619
ទ្រព្យសកម្មផ្សេងទៀត	8	180,923	731,834	170,618	695,268
អចលនទ្រព្យ	9	245,168	991,705	434,801	1,771,814
ទ្រព្យសកម្មអរូបី	10	456,993	1,848,537	509,723	2,077,121
ពន្ធពន្យាសកម្ម	23(គ)	-	-	55,491	226,126
សរុបទ្រព្យសកម្ម		35,244,579	142,564,323	16,574,457	67,540,912
ទ្រព្យអកម្ម និង មូលធន					
ទ្រព្យអកម្ម					
ប្រាក់បញ្ញើរបស់អតិថិជន	11	3,146,716	12,728,466	4,897,150	19,955,886
ប្រាក់កម្ចី	12	509,054	2,059,123	231,165	941,997
បំណុលផ្សេងៗ	13	114,902	464,780	163,829	667,603
អត្ថប្រយោជន៍បុគ្គលិក	14	60,668	245,402	45,115	183,844
ណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	23(ខ)	-	-	41,062	167,328
ពន្ធពន្យាអកម្ម-សុទ្ធ	23(គ)	1,824	7,378	-	-
សរុបទ្រព្យអកម្ម		3,833,164	15,505,149	5,378,321	21,916,658
មូលធន					
ដើមទុន	15	11,000,000	44,495,000	1,500,000	6,000,000
ដើមទុនផ្សេងៗ	16	20,000,000	80,900,000	9,500,000	38,572,500
ទុនបម្រុងតាមបទប្បញ្ញត្តិ	17	174,516	705,917	-	-
ប្រាក់ចំណេញរក្សាទុក(ខាតបង្គរ)		236,899	960,969	196,136	794,656
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(2,712)	-	257,098
សរុបមូលធន		31,411,415	127,059,174	11,196,136	45,624,254
សរុបទ្រព្យអកម្មនិងមូលធន		35,244,579	142,564,323	16,574,457	67,540,912

របាយការណ៍លទ្ធផល

សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សំគាល់	៣១ ធ្នូ ២០២០		៣១ ធ្នូ ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	18	1,683,870	6,870,190	2,215,756	8,978,243
ចំណាយលើការប្រាក់	19	(228,751)	(933,304)	(240,176)	(973,193)
ចំណូលពីការប្រាក់សុទ្ធ		1,455,119	5,936,886	1,975,580	8,005,050
ចំណូលកម្រៃ និងជើងសារ-សុទ្ធ	20	215,171	877,897	231,522	938,127
ចំណូលផ្សេងៗ		34,462	140,605	18,187	73,694
ចំណូលពីប្រតិបត្តិការសរុប		1,704,752	6,955,388	2,225,289	9,016,871
រាតបង់លើការថយចុះតម្លៃនៃឥណទាន					
ផ្តល់ដល់អតិថិជន	7	(171,668)	(700,405)	(238,623)	(966,900)
ចំណាយលើបុគ្គលិក	21	(711,930)	(2,904,674)	(862,253)	(3,493,849)
រំលស់	9 & 10	(212,445)	(866,776)	(207,816)	(842,070)
ចំណាយលើប្រតិបត្តិការផ្សេងៗ	22	(359,638)	(1,467,323)	(707,626)	(2,867,301)
ចំណាយលើប្រតិបត្តិការសរុប		(1,455,681)	(5,939,178)	(2,016,318)	(8,170,120)
ប្រាក់ចំណេញមុនបង់ពន្ធ		249,071	1,016,210	208,971	846,751
ចំណាយពន្ធលើប្រាក់ចំណេញ	23	(33,792)	(137,871)	(25,261)	(102,358)
ប្រាក់ចំណេញសុទ្ធ		215,279	878,339	183,710	744,393
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(259,810)	-	230,433
ប្រាក់ចំណេញលម្អិតសុទ្ធ		215,279	618,529	183,710	974,826

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន៖

	ដើមទុន		ដើមទុនផ្សេងៗ		បម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក/(ប្រាក់ខាតបង្គរ)		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី១ ខែមករា 2020	1,500,000	6,000,000	9,500,000	38,572,500	-	-	196,136	794,656	-	257,098	11,196,136	45,624,254
ការផ្ទេរពីប្រាក់កម្ចីទៅដើមទុនផ្សេងៗ	-	-	-	-	-	-	-	-	-	-	-	-
ការផ្ទេរពីដើមទុនផ្សេងៗទៅដើមទុន	9,500,000	38,760,000	(9,500,000)	(38,760,000)	-	-	-	-	-	-	-	-
ដើមទុនផ្សេងៗបានបោះផ្សាយ	-	-	20,000,000	81,600,000	-	-	-	-	-	-	20,000,000	81,600,000
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុក	-	-	-	-	174,516	712,025	(174,516)	(712,025)	-	-	-	-
	9,500,000	38,760,000	10,500,000	42,840,000	174,516	712,025	(174,516)	(712,025)			20,000,000	81,600,000
លទ្ធផលលម្អិតសរុប												
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	215,279	878,338	-	-	215,279	878,338
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(265,000)	-	(512,500)	-	(6,108)	-	-	-	(259,810)	-	(1,043,418)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2020	11,000,000	44,495,000	20,000,000	80,900,000	174,516	705,917	236,899	960,969	-	(2,712)	31,411,415	127,059,174

	ដើមទុន		ដើមទុនផ្សេងៗ		បម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក/(ប្រាក់ខាតបង្គរ)		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា 2019	1,500,000	6,000,000	-	-	41,171	165,425	(28,745)	(115,162)	-	26,665	1,512,426	6,076,928
ការផ្ទេរពីប្រាក់កម្ចីទៅដើមទុនផ្សេងៗ	-	-	7,000,000	28,455,000	-	-	-	-	-	-	7,000,000	28,455,000
ការផ្ទេរពីដើមទុនផ្សេងៗទៅដើមទុន	-	-	-	-	-	-	-	-	-	-	-	-
ដើមទុនផ្សេងៗបានបោះផ្សាយ	-	-	2,500,000	10,117,500	-	-	-	-	-	-	2,500,000	10,117,500
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុក	-	-	-	-	(41,171)	(165,425)	41,171	165,425	-	-	-	-
	-	-	9,500,000	38,572,500	(41,171)	(165,425)	41,171	165,425	-	-	9,500,000	38,572,500
លទ្ធផលលម្អិតសរុប												
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	183,710	744,393	-	-	183,710	744,393
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	230,433	-	230,433
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2019	1,500,000	6,000,000	9,500,000	38,572,500	-	-	196,136	794,656	-	257,098	11,196,136	45,624,254

របាយការណ៍លំហូរទឹកប្រាក់

សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	៣១ ធ្នូ ២០២០		៣១ ធ្នូ ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	215,279	878,339	183,710	744,393
និយ័តកម្ម:				
ចំណូលពីការប្រាក់សុទ្ធ	(1,455,119)	(5,936,886)	(1,975,580)	(8,005,050)
ភាគបង់លើការចាយចុះតម្លៃនៃឥណទាន ផ្តល់ដល់អតិថិជន	171,668	700,405	238,623	966,900
រំលស់	212,445	866,776	207,816	842,070
របង្វិលមកវិញ/ការទទួលស្គាល់អត្ថប្រយោជន៍បុគ្គលិក	15,553	63,456	(7,136)	(28,915)
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	(396)	(1,616)	(405)	(1,641)
ខាតពីការលក់ទ្រព្យ និងបរិក្ខារ	-	-	16,124	65,334
ចំណាយពន្ធលើប្រាក់ចំណេញ	33,792	137,871	25,261	102,358
	(806,778)	(3,291,655)	(1,311,587)	(5,314,551)
បម្រែបម្រួលនូវ:				
ឥណទានផ្តល់ដល់អតិថិជន	(1,939,126)	(7,911,634)	2,810,906	11,389,791
ទ្រព្យសកម្មផ្សេងៗ	(10,305)	(42,044)	33,857	137,189
ប្រាក់បញ្ញើរបស់អតិថិជន	(1,767,257)	(7,210,409)	(5,073,998)	(20,559,840)
បំណុលផ្សេងៗ	(48,927)	(199,622)	30,630	124,113
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(4,572,393)	(18,655,364)	(3,510,192)	(14,223,298)
ការប្រាក់ដែលបានទទួល	1,541,278	6,288,414	2,236,196	9,061,066
ការប្រាក់បានបង់	(391,070)	(1,595,566)	(152,870)	(619,429)
ពន្ធលើប្រាក់ចំណេញបានបង់	(17,539)	(71,559)	(36,804)	(149,130)
អត្ថប្រយោជន៍បុគ្គលិកបានបង់	-	-	(22,276)	(90,262)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(3,439,724)	(14,034,075)	(1,485,946)	(6,021,053)

លំហូរទឹកប្រាក់បានពីសកម្មភាពវិនិយោគ

	៣១ ធ្នូ ២០២០		៣១ ធ្នូ ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ប្រាក់បញ្ញើនៅធនាគារនានា	18,315	74,725	1,884,437	7,635,739
ប្រាក់តម្កល់តាមច្បាប់	(1,274)	(5,198)	(96,779)	(392,149)
ការទិញទ្រព្យ និងបរិក្ខារ	(287)	(1,171)	(194,309)	(787,340)
ការទិញទ្រព្យអរូបី	-	-	(279,277)	(1,131,630)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	2,752	11,228	405	1,641
សំណងដែលបង់ដោយភាគទុនិកសំរាប់ខាតពីការលក់ទ្រព្យ និងបរិក្ខារ	27,849	113,624	-	-
សាច់ប្រាក់សុទ្ធទទួលបានពី/(ប្រើប្រាស់ក្នុង) សកម្មភាពវិនិយោគ	47,355	193,208	1,314,477	5,326,261
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	457,031	1,864,686	47,000	190,444
សាច់ប្រាក់ទទួលបានពីដើមទុន	20,000,000	81,600,000	-	-
សាច់ប្រាក់ទទួលបានពីដើមទុនផ្សេងៗ	-	-	2,500,000	10,130,000
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន	20,457,031	83,464,686	2,547,000	10,320,444
បម្រែបម្រួលសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	17,064,662	69,623,819	2,375,531	9,625,652
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	4,656,948	18,977,063	2,281,417	9,166,734
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(736,970)	-	184,677
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ (កំណត់សំគាល់4)	21,721,610	87,863,912	4,656,948	18,977,063

